

# មេរៀនទី

# ៧

## អ្នកមានព្រះដ៏ជួយការពារមួយ

### You Have a Helper

ព្រះជាម្ចាស់មិនដែលទុកអ្នកចោលទេ គឺព្រះអង្គជួយអ្នកនៅពេលដែលអ្នកទទួលជឿព្រះអង្គ។ ជាការពិត ព្រះជាម្ចាស់បានយាងមកគង់នៅក្នុងជីវិតរបស់អ្នក ដោយប្រទានភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ។ អ្នកមិនរស់នៅតែម្នាក់ឯងទៀតឡើយ។

មានមនុស្សមួយចំនួនគិតថា ការក្លាយជាគ្រីស្ទបរិស័ទ គឺគ្រាន់ជាការរៀនកំណត់ពីក្បួនច្បាប់ថ្មីមួយប៉ុណ្ណោះ។ ពួកគេគិតមិនត្រឹមត្រូវទេ។ ជីវិតរបស់គ្រីស្ទបរិស័ទមិនមែនជាការកំណត់ក្បួនច្បាប់ដែលយើងត្រូវតែប្រកាន់ខ្ជាប់ខ្លួននោះទេ។ វាក៏មិនអាស្រ័យទៅលើការតស៊ូដ៏ល្អរបស់អ្នកទេ។ វាគឺជាជីវិតថ្មីដែលមកពីព្រះជាម្ចាស់ដុះឡើងនៅក្នុងអ្នក និងហូរចេញពីអ្នក។

នៅពេលដែលអ្នកអនុញ្ញាតឱ្យព្រះវិញ្ញាណដ៏កាន់កាប់អ្នក អ្នកនឹងរៀនបានពីរបៀបធ្វើតាមខ្នាតគំរូព្រះជាម្ចាស់។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងប្រទានប្រទានភាពដល់អ្នកដើម្បីបែរចេញពីកិច្ចការអាក្រក់ និងជ្រើសរើសអ្វីដែលត្រឹមត្រូវ។ អ្នកនឹងរីកចម្រើនជារៀងរាល់ថ្ងៃ ដូចព្រះបិតារបស់អ្នកដែលគង់នៅឯស្ថានបរមសុខ។

ពិតមែនហើយ អ្នកមានព្រះដ៏ជាជំនួយដ៏អស្ចារ្យ! នៅក្នុងមេរៀននេះ នឹងពន្យល់ដល់អ្នកថាព្រះអង្គជានរណាហើយព្រះអង្គជួយអ្នកដោយរបៀបណាខ្លះ។

## គម្រោង

- ក. ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជំនួយរបស់អ្នក The Holy Spirit Is Your Helper
- ខ. ផលផ្លែនៃព្រះវិញ្ញាណ The Fruit of the Holy Spirit
- គ. ការដើរដោយព្រះវិញ្ញាណដ៏វិសុទ្ធ Walking in the Holy Spirit
- ឃ. ប្រទានភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងអ្នក The Power of the Holy Spirit in You
- ង. អំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ The Gifts of the Holy Spirit

## គោលដៅ

- ១. ចូរកំណត់ពីជំនួយដែលព្រះជាម្ចាស់ប្រទានដល់អ្នកដើម្បីរស់នៅសម្រាប់ព្រះអង្គ។
- ២. ចូរពិពណ៌នាពីមធ្យោបាយផ្សេងៗ ដែលព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការនៅក្នុងជីវិតអ្នក។
- ៣. ពិសោធន៍ប្រទានភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងអ្នក។
- ៤. ចូរពិពណ៌នាពីការជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
- ៥. កំណត់សេចក្តីពិតអំពីអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។

## ក. ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជំនួយរបស់អ្នក

The Holy Spirit is Your Helper

គោលដៅទី១. ចូរកំណត់ពីជំនួយដែលព្រះជាម្ចាស់ប្រទានដល់អ្នកដើម្បីរស់នៅសម្រាប់ព្រះអង្គ។

តាមរយៈជីវិត និងការសោយទិវង្គតរបស់ព្រះយេស៊ូគ្រីស្ទ ព្រះជាម្ចាស់បានប្រទានអ្វីគ្រប់យ៉ាងដើម្បីសង្គ្រោះអ្នក។ ព្រះអង្គក៏បានផ្គត់ផ្គង់គ្រប់ទាំងតម្រូវការរបស់អ្នកដើម្បីជីវិតថ្មី។ ព្រះអង្គបានធ្វើកិច្ចការទាំងអស់នេះដោយចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យមក។

ព្រះវិញ្ញាណដ៏វិសុទ្ធ អាចគង់នៅគ្រប់ទីកន្លែងបានទាំងអស់នៅក្នុងពេលតែមួយ។ កាលព្រះយេស៊ូគង់នៅលើផែនដី នៅឡើយ ព្រះអង្គអាចនៅបានតែមួយកន្លែងប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីព្រះអង្គយាងទៅស្ថានសួគ៌វិញ ព្រះអង្គបានចាត់ ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យគង់នៅជាមួយគ្រីស្ទបរិស័ទទាំងអស់ដើម្បីគង់នៅជាមួយពួកគេ ដឹកនាំពួកគេ និងជួយពួកគេ។

ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយទ្រង់ប្រទានព្រះដ៏ជួយការពារ មួយអង្គទៀតអោយគង់នៅជាមួយអ្នកជា ដំរាបតរៀងទៅ... ប៉ុន្តែ ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតាចាត់អោយមកក្នុងនាមខ្ញុំ នឹង បង្រៀនសេចក្តីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង (យ៉ូហាន ១៤:១៦,២៦)

១ អ្នកជំនួយដែលព្រះជាម្ចាស់បានចាត់ឱ្យមកនៅជាមួយអ្នកគ្រប់ពេលវេលាគឺជា

- ក) គ្រូគង្វាលរបស់ក្រុមជំនុំអ្នក។
- ខ) ព្រះវិញ្ញាណដ៏វិសុទ្ធ។
- គ) បូជាចារ្យជិតខាងរបស់អ្នក។

២ ការបញ្ជាក់អំពីជីវិតគ្រិស្តបរិសុទ្ធនៅលើ

- ក) ការគោរពតាមកូនច្បាប់។
- ខ) ការខំប្រឹងប្រែងប្រព្រឹត្តអំពើល្អ។
- គ) ព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅក្នុងអ្នក។

៣ គោលបំណងរបស់ព្រះជាម្ចាស់ក្នុងការចាត់ព្រះវិញ្ញាណដ៏វិសុទ្ធគឺដើម្បី

- ក) គង់នៅក្នុងអ្នក ដឹកនាំអ្នក និងជួយអ្នក។
- ខ) ជំនួសឱ្យព្រះយេស៊ូនៅលើផែនដី។
- គ) គង់នៅគ្រប់កន្លែងក្នុងពេលតែមួយ។

## ខ. ផលផ្លែនៃព្រះវិញ្ញាណ The Fruit of the Holy Spirit

គោលដៅទី២. ពិពណ៌នាពីមធ្យោបាយផ្សេងៗ ដែលព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការនៅក្នុងជីវិតអ្នក។

វត្តមានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ នៅក្នុងជីវិតអ្នកផលិតផលផ្លែដែលហៅថាផលផ្លែរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គប្រទានកម្លាំង និងបំណងចិត្តសម្រាប់យើងដើម្បីធ្វើកិច្ចការដ៏ត្រឹមត្រូវ។ នៅពេលដែលអ្នកអនុញ្ញាតឱ្យព្រះជាម្ចាស់ ដឹកនាំ និងជួយអ្នកតាមរបៀបនេះ ព្រះជាម្ចាស់នឹងអភិវឌ្ឍអ្នកឱ្យមានចរិតលក្ខណៈជាគ្រិស្តបរិសុទ្ធពិតប្រាកដ។ អត្ថបរិត ការនិយាយស្តី និងសកម្មភាពរបស់អ្នកបង្ហាញថាអ្នកជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់។ នៅពេលដែលគ្រួសារ និងមិត្តភក្តិ របស់អ្នកឃើញការប្រព្រឹត្តរបស់អ្នក នោះគេពេញដោយអំណរនៅពេលដែលអ្នកធ្វើដូចព្រះជាម្ចាស់របស់អ្នកដែលគង់នៅ ស្ថានបរមសុខគាប់ព្រះហឫទ័យជាមួយនឹងអ្នក។

វិធានដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្តីស្រឡាញ់ អំណរ សេចក្តីសុខសាន្ត ចិត្តអត់ធ្មត់ចិត្ត សប្បុរស ចិត្តសន្តោសមេត្តា ជំនឿ ចិត្តស្ងួតបូក ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្តី ទាំងនេះទេ។ (កាឡាទី ៥:២២-២៣)

ព្រះបិតារបស់ខ្ញុំសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្ស  
របស់ខ្ញុំមែន។ (យ៉ូហាន ១៥:៨)

**លំហាត់អនុវត្ត**

៤ ផលផ្លែ របស់ព្រះវិញ្ញាណដ៏វិសុទ្ធគឺជា

- ក) មនុស្សដែលពួសារដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្ត។
- ខ) សេចក្តីពិតខាងវិញ្ញាណដែលយើងរកឃើញនៅក្នុងព្រះគម្ពីរ។
- គ) ព្រះវិញ្ញាណបង្កើតឱ្យយើងមានចរិតលក្ខណៈល្អ។

៥ សូមអានកាឡាទី ៥:២២-២៣ ឱ្យបានច្រើនដង។

**គ. ការដើរដោយព្រះវិញ្ញាណដ៏វិសុទ្ធ Walking In The Holy Spirit**

គោលដៅទី៣. ពិសោធន៍ប្រាសាទរបស់ព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងអ្នក។

យើងតែងតែចង់ធ្វើអ្វីៗតាមរបៀបរបស់ខ្លួនឯង តាំងតែពីកើតមកម៉្លេះ។ នេះគឺជានិន្នាការនៃនិស្ស័យរបស់មនុស្ស ។  
យើងចង់ធ្វើអ្វីមួយតាមតែចិត្តយើង លើសជាជាងអ្វីដែលត្រឹមត្រូវ។ នេះគឺជាមូលហេតុដែលយើងស្តាប់តាមសម្លេងនៃ  
ព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងចិត្ត នៅពេលដែលព្រះអង្គជំរុញយើងឱ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់  
និងបង្ហាញពីមធ្យោបាយដែលត្រូវធ្វើ។ កាឡាទី ៥:១៦,២៥ បង្រៀនថា “ខ្ញុំសូមជំរាបថា ចូររស់នៅអោយស្របតាម  
ព្រះវិញ្ញាណ នោះអ្នកនឹងមិនបំពេញតាមបំណងចិត្តលោភលន់របស់និស្ស័យលោកីយ៍ទៀតឡើយ។ ប្រសិនបើយើង  
មានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ។

ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នឹងណែនាំ ព្រមទាំងកែតម្រូវអ្នក ហើយអ្នកត្រូវចូលរួមដែរ។ អ្នកត្រូវសហការជាមួយ  
ព្រះវិញ្ញាណដ៏វិសុទ្ធ និងអនុញ្ញាតឱ្យព្រះអង្គដឹកនាំអ្នក។ នេះជាអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរថា “ដើរដោយមាន  
ព្រះវិញ្ញាណដឹកនាំ”។ អ្នកកំពុងតែធ្វើកិច្ចការទាំងអស់នេះហើយ នៅពេលដែលអ្នកអនុវត្តនូវអ្វីដែលអ្នកបានអាននៅក្នុង  
ព្រះគម្ពីរ។

**លំហាត់អនុវត្ត**

៦ យោងទៅលើបទគម្ពីរកាឡាទី ៥:១៦ “បំណងចិត្តតាមនិស្ស័យរបស់លោកីយ៍” គឺជាបំណងចិត្តដែលដឹកនាំយើងឱ្យ

- ក) គិតតែអំពីខ្លួនឯង និងធ្វើអ្វីតាមតែយើងនឹកឃើញ ។
- ខ) ផ្គត់ផ្គង់សេចក្តីត្រូវការខាងសាច់ឈាម ក្នុងគ្រួសាររបស់យើង ។
- គ) ជួយដល់អ្នកផ្ទះរបស់យើង និងមនុស្សនៅជុំវិញ ។

## ឃ. ប្រធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងអ្នក

The Power Of The Holy Spirit In You

គោលដៅទី៤. ចូរពិពណ៌នាពីការជ្រុះជ្រាយដោយព្រះវិញ្ញាណដ៏វិសុទ្ធ។

ព្រះយេស៊ូជ្រាបដឹងថា អ្នកដើរតាមព្រះអង្គគួរតែមានប្រទានភាពដ៏អស្ចារ្យរបស់ព្រះអង្គ ជាជាងកម្លាំងរបស់ខ្លួនឯង ដើម្បីធ្វើកិច្ចការថ្វាយដល់ព្រះជាម្ចាស់។ ដូច្នេះហើយ ព្រះអង្គបានមានព្រះបន្ទូលឱ្យគេរង់ចាំរហូតដល់គេបានពេញដោយ ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីទទួលប្រទានភាពធ្វើជាសក្ខីភាពរបស់ព្រះអង្គនៅលើផែនដី។

នៅក្នុងឱកាសមួយ នៅពេលព្រះអង្គកំពុងសោយព្រះស្បាយជាមួយក្រុមសាវ័ក ទ្រង់ហាមគេមិនអោយចេញ ទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ “គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នា រួចមកហើយថាលោកយ៉ូហានបានធ្វើពិធីជ្រមុជ អោយគេក្នុងទឹក ប៉ុន្តែ នៅ ប៉ុន្មានថ្ងៃទៀតអ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ។ អ្នករាល់គ្នានឹងទទួលប្រទានភាព មួយ គឺប្រទានភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយ៉ូដាទាំងមូលក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាល នៃផែនដី”។ (កិច្ចការ ១:៤-៥, ៨)

លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ “ខ្ញុំធ្វើពិធីជ្រមុជ អោយអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែល មានកម្លាំងខ្លាំងជាង ខ្ញុំជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសម នឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ ។ (លូកា ៣:១៦)

កណ្តុកម្ល៉ិះកិច្ចការផ្តល់ឱ្យយើងនូវរឿងមួយដ៏គួរឱ្យរំភើបអំពីរបៀបដែលព្រះជាម្ចាស់សម្រេចតាមព្រះបន្ទូលសន្យា របស់ព្រះអង្គ នៅបុណ្យថ្ងៃទីហាសិប និងលទ្ធផលដ៏អស្ចារ្យបន្ទាប់ពីនោះ។

អ្នកទាំងនោះបានពេញពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាផ្សេងៗពីគ្នាតាម ព្រះវិញ្ញាណប្រោសប្រទានអោយ។ ពេលនោះមានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់មកពី ប្រទេសនាណា ក្នុងពិភពលោកទាំងមូលស្នាក់នៅក្នុងយេរូសាឡឹមដែរ។ ពេលសូរសន្ធឹកលាន់ឮយ៉ាងខ្លាំង ដូច្នោះ មហាជននាំគ្នាភ័យភ័យ ហើយភ្ញាក់ផ្អើលក្រលែង ព្រោះម្នាក់ៗបានឮពួកសិស្សនិយាយភាសា របស់ខ្លួន។ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់គេស្ញើចសរសើរទាំងពេលថា៖ “អ្នកដែលកំពុងនិយាយនេះ សុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។ ទាំងជនជាតិយូដាទាំងអ្នកចូលសាសនាយូដាទាំងអ្នកមកពីកោះក្រៃត

ទាំងជនជាតិអាវ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់ គ្នាផ្ទាល់។ (កិច្ចការ ២:៤-៧,១១)

ការជ្រមុជនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ឬ ការចាក់បំពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏ត្រូវបានគេហៅថាបទ ពិសោធន៍ពេនទីកុស្ត ពីព្រោះវាបានកើតឡើងដំបូងនៅថ្ងៃបុណ្យថ្ងៃទីហាសិប (Pentecost, ពេនទីកុស្ត)។ នៅពេលដែល បុគ្គលម្នាក់និយាយដោយស្ថិតក្រោមការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដោយនិយាយភាសាដែលគេមិនបានយល់ពេល ខ្លះយើងហៅថា ក្លូសាឡាលា (*glossalalia*)។ ពាក្យភាសាក្រិកនេះអាចមានន័យថា "ការនិយាយភាសាចម្លែកអស្ចារ្យ"។ យើងក៏ហៅថា បទពិសោធន៍ការវិស្វាទិក (*charismatic*) ដែលក្លាយមកពីពាក្យ ការវិស្វា (*charisma*) ដែលមានន័យថា "អំណោយទាន"។ ពាក្យនេះមានន័យថាអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ និងបទពិសោធន៍ដ៏អស្ចារ្យ។

**លំហាត់អនុវត្តន៍**

**៧ ការជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធច្រើនតែសំដៅទៅលើ**

- ក) ការទទួលពិធីជ្រមុជនៅក្នុងទឹក។
- ខ) ការបង្កើតផលផ្លែដោយផ្អែកទៅលើកណ្តុកម្ល៉ិក កាឡាទី ៥២២-២៣ ។
- គ) ការនិយាយភាសាចម្លែកអស្ចារ្យ ដូចមានចែងក្នុងកណ្តុកម្ល៉ិកកិច្ចការ ២៤ ។

**៨ នៅថ្ងៃពេនទីកុស្ត ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានប្រទានភាពដល់ពួកសាវ័កឱ្យនិយាយភាសាដែល**

- ក) គ្មាននរណាម្នាក់ចេះ ។
- ខ) ពួកគេមិនធ្លាប់បានចេះ។
- គ) គ្មានអត្ថន័យ។

ការនិយាយភាសាចម្លែកអស្ចារ្យ គឺជាទីសម្គាល់បង្ហាញថាព្រះវិញ្ញាណដ៏វិសុទ្ធបានយាងមក។ ប៉ុន្តែ នោះគ្រាន់តែ ជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ព្រះយេស៊ូបានសន្យាថាព្រះវិញ្ញាណដ៏វិសុទ្ធនឹងប្រទានប្រទានភាពដល់យើង។ ប្រទានភាព នេះសម្រាប់គោលបំណងចំនួនពីរយ៉ាងគឺ

- ១. ជួយដល់យើងប្រាប់ដល់អ្នកដទៃអំពីព្រះយេស៊ូ។
- ២. ជួយយើងអធិស្ឋានឱ្យកាន់តែមានប្រសិទ្ធ។

នៅពេលដែលគ្រិស្តបរិសុទ្ធច្រើនបន្ទាល់ និងអធិស្ឋានដោយប្រទានភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធមានការអស្ចារ្យ កើតឡើង ដែលអាចធ្វើឱ្យមនុស្សជាច្រើនបែរមករកព្រះអម្ចាស់។

លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្តាជន ថា៖ “អ្នកយូដា និង អ្នកទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមអ្នកជ្រាប ហើយផ្ទៀងត្រចៀក ស្តាប់ពាក្យរបស់ខ្ញុំ” ។ (កិច្ចការ ២:១៤)

អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោកក៏ ទទួលពិធីជ្រមុជទឹកហើយនៅថ្ងៃនោះមានមនុស្ស ប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស។ (កិច្ចការ ២:៤១)

កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួយជុំគ្នានោះក៏រញ្ជួយគេបានពោរពេញ ដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តអរោច។ (កិច្ចការ ៤:៣១)

**លំហាត់អនុវត្ត**

- ៩ គោលបំណងសំខាន់នៃការជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធគឺដើម្បីផ្តល់ប្រទានភាពដល់គ្រិស្តបរិស័ទ ដើម្បី
  - ក) ធ្វើទីបន្ទាល់ និងអធិស្ឋានប្រកបដោយប្រសិទ្ធភាព។
  - ខ) ទទួលបានការសង្គ្រោះរបស់ពួកគេ។
  - គ) ធ្វើការអស្ចារ្យនៃការប្រោសឱ្យជាតិដ៏ធំ។

ប្រទានភាពដូចគ្នានេះ មានសម្រាប់គ្រិស្តបរិស័ទ នាពេលសព្វថ្ងៃនេះដែរ។ តាំងតែពីចាប់ផ្តើមសតវត្សទី២០ មក មានមនុស្សជាច្រើនលាននាក់ នៅក្នុងនិកាយផ្សេងគ្នា នៅលើពិភពលោកនេះបានទទួលបទពិសោធន៍ ដែលមកពី ព្រះជាម្ចាស់ ក្នុងការជ្រមុជដោយប្រទានភាពរបស់ព្រះវិញ្ញាណ។ នៅ កិច្ចការ ២:៣៨-៣៩ លោកពេត្រុសមានប្រសាសន៍ ទៅគេថា៖

សូមអ្នកកែប្រែចិត្តគំនិតហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្តទៅដើម្បី ព្រះជា ម្ចាស់លើកលែងទោសអ្នកអាយុច្រើនបាប ហើយអ្នកនឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទាន របស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់អ្នក និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ។

១០ តើអ្នកចង់បានប្រទានភាពរបស់ព្រះជាម្ចាស់គង់ជាមួយអ្នកដែរឬទេ?

.....

តើអ្នកចង់ឱ្យភ្លើងរបស់ព្រះជាម្ចាស់បង្ហាញមកលើអ្នកដើម្បីឱ្យអ្នកក្លាហានក្នុងការប្រាប់អ្នកដទៃអំពីព្រះអម្ចាស់ដែរឬទេ?

.....

តើអ្នកចង់ឱ្យការអធិស្ឋានរបស់អ្នក បានកាន់តែល្អប្រសើរដែរឬទេ? .....

បទពិសោធន៍ពន់ទឹកស្អាតអស្ចារ្យនេះ គឺសម្រាប់អ្នក។ ចូរទូលសូមដល់ព្រះជាម្ចាស់ឱ្យជ្រមុជអ្នកដោយព្រះវិញ្ញាណដ៏វិសុទ្ធ។

**ខ. អំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ The Gifts of The Holy Spirit**

គោលដៅទី៥. កំណត់សេចក្តីពីអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ

ដូចដែលអ្នកបានអាននៅក្នុង គម្ពីរកិច្ចការ ២:៣៨-៣៩ ព្រះវិញ្ញាណដ៏វិសុទ្ធបានហៅខ្លួនថាជា “ អំណោយទាន ” ។ ពាក្យនេះចង្អុលបង្ហាញពីសមត្ថភាព ដែលព្រះអង្គប្រទានដល់គ្រីស្ទបរិស័ទ។ សមត្ថភាពនេះត្រូវបានហៅថាជា “អំណោយទានផ្សេងៗ” របស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះគ្រីស្ទចង់ឱ្យក្រុមជំនុំរបស់ព្រះអង្គបានពេញទៅដោយប្រទានភាពរបស់ព្រះវិញ្ញាណ ដូច្នេះហើយ ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានសមត្ថភាពពិសេសជាច្រើនដល់សមាជិក។ តាមរយៈការនេះបុគ្គលម្នាក់ៗអាចរួមចំណែក និងរីកចម្រើននៅក្នុងក្រុមជំនុំ។ “មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានអោយព្រះវិញ្ញាណប្រោសប្រទានអោយម្នាក់ៗ សំដែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម ប៉ុន្តែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានអោយម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ” (១កូរិនថូស ១២:៤,៧,១១)។



១១ ខាងក្រោមនេះជាប្រយោគទាក់ទងនឹងព្រះអំណោយទានព្រះវិញ្ញាណដ៏វិសុទ្ធ។ ចូរគូសរង្វង់ជុំវិញប្រយោគដែល ត្រឹមត្រូវ។

- ក) គ្រប់គ្រិស្តបរិស័ទទាំងអស់មានព្រះអំណោយទានដូចគ្នា។
- ខ) អ្នកដឹកនាំក្រុមជំនុំជាអ្នកសម្រេចចិត្តថាអ្នកណានឹងមានអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធវិញ។
- គ) ព្រះអំណោយត្រូវបានប្រទានមកឱ្យបុគ្គលម្នាក់ ប៉ុន្តែមនុស្សទាំងអស់ទទួលបានប្រយោជន៍នៅពេលគេប្រើព្រះ អំណោយទាននោះ ។
- ឃ) គ្រប់គ្រិស្តបរិស័ទទាំងអស់អាចបម្រើព្រះអម្ចាស់បានដោយសារគ្រប់គ្នាមានព្រះអំណោយទានរបស់ ព្រះវិញ្ញាណដ៏វិសុទ្ធ ។

១២ ចូរអធិស្ឋានដែលព្រះជាម្ចាស់នឹងបន្តឱ្យមានការរីកផុសផុលបែបពេនទីកុស្តកើតឡើង នៅពិភពលោកនេះ។

១៣ ចូរទូលសូមព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីប្រទានព្រះអំណោយទាននៃកិច្ចបម្រើដែលព្រះអង្គសព្វព្រះហឫទ័យឱ្យអ្នក។ សូមអធិស្ឋានឱ្យព្រះអង្គប្រទានព្រះអំណោយទានរបស់ព្រះអង្គដល់សមាជិកដទៃទៀត នៅក្នុងក្រុមជំនុំរបស់អ្នក។

## សូមផ្ទៀងមើលចម្លើយរបស់អ្នក

---

- ១ ខ) ព្រះវិញ្ញាណដ៏វិសុទ្ធ។
- ៧ គ) ការនិយាយភាសាចម្លែកអស្ចារ្យ ដូចមានពិពណ៌នានៅក្នុងគម្ពីរកិច្ចការ ២:៤ ។
- ២ គ) ព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅក្នុងអ្នក។
- ៨ ខ) ពួកគេមិនធ្លាប់បានចេះ។
- ៣ ក) គង់នៅក្នុងអ្នក ដឹកនាំអ្នក និងជួយអ្នក។
- ៩ ក) ធ្វើទីបន្ទាល់ និងអធិស្ឋានប្រកបដោយប្រសិទ្ធភាព។
- ៤ គ) ព្រះវិញ្ញាណបង្កើតឱ្យយើងមានចរិតលក្ខណៈល្អ។
- ១១ ប្រយោគ គ និង ឃ ត្រឹមត្រូវ
- ៦ ក) គិតតែអំពីខ្លួនឯង និងធ្វើអ្វីតាមតែយើងនឹកឃើញ។